

# សំណូមពរក្នុងការបរិភោគត្រី ដើម្បីបន្ថយជាតិគីមីពុលដល់ខ្លួនយើងដូចជា ឌីឌីធី ភីស៊ីប៊ី និង បារ៉ែត



ត្រីចារវាហូមា (Barracuda)

សំរាប់តំបន់ទាំងពីរ

២-៤ ដង  
ក្នុង ១ខែ



ចប់ស្តែល Top Smelt




បូនីតូ Bonoto


៤ ដង  
ក្នុង ១ខែ

ប៉ាស៊ីហ្វិក (ឆប) ម៉ាកមើរីល pacific (chub) markerel

សើហូកើត Surf perches



បែលបាស (សាលីកូបាស) Kelp bass(calico bass)



តំបន់ពាយ័ក្រហម

១-២ ដង  
ក្នុង ១ខែ

តំបន់ពាយ័ក្រហម

៤ ដង  
ក្នុង ១ខែ

រ៉កហ្វីស Rockfishes



ប៊ីនហ្វីស Queenfish



ប៊ែរឌីណា Corbina



ស្កុលបាតុ (ស្កុលបាតុស្វីស)



ប្លែកក្រូកក្រហម



Black croaker

Sculpin (scorpionfish)

ត្រីវាយក្រូកក្រហម White croaker



(ប៊ីនហ្វីស ចមខ្នង) (Kingfish, tomcod)

កុំបរិភោគ !

២ ដង  
ក្នុង ១ខែ

Graphics courtesy of Cabrillo Marine Aquarium, NOAA and Montrose Settlements Restoration Program.  
Artist: Evie Templeton. Technical advisor: M. James Allen (SCCWRP).

## កំណត់ចំណាំ

កុំបរិភោគត្រីទាំងអស់នេះ ឱ្យលើសពី ៤ដង ក្នុងមួយខែ ។ កំរិតនៃការបរិភោគនេះ គឺសំដៅទៅលើប្រភេទត្រីចំនុះទាំងអស់នេះ ។ ឧទាហរណ៍: ប៊ែរឌីណាអ្នកបរិភោគត្រី បូនីតូ ២ដង និងត្រីប៊ីនហ្វីស ២ដង ក្នុងខែនេះ គឺមិនត្រូវបរិភោគត្រីដទៃផ្សេងទៀតទេ ដែលមានលក្ខណៈដូចគ្នាខាងលើ ។

សំណូមពរទាំងអស់នេះ គឺយោលទៅតាមពាក្យណែនាំរបស់ក្រសួងនេសាទ រុក្ខ និងតារាងកំណត់របស់ជាតិស្ថិតិដែលមានជាតិពុលដូចជា ឌីឌីធី ភីស៊ីប៊ី និង បារ៉ែត (DDT, PCBs and mercury).

